

ព្រះគម្ពីរសម្រាប់កុមារ
អំណោយ



ល្អាអេនិងទឹកជំនន់ជំ



និពន្ធដោយ៖ Edward Hughes

គូររូបដោយ៖ Byron Unger; Lazarus
Alastair Paterson

សម្របសម្រួលដោយ៖ M. Maillot; Tammy S.

បកប្រែដោយ៖ www.christian-translation.com


ផលិតដោយ៖ Bible for Children
www.M1914.org

©2022 Bible for Children, Inc.

អាជ្ញាប័ណ្ណ៖ អ្នកមានសិទ្ធិថតចម្លងឬបោះពុម្ពរឿងនេះដរាប
ណាអ្នកចម្លងឬបោះពុម្ពរឿងកមិនលក់វា។



ណូអេគីជាបុរសម្នាក់ដែល
គោរពប្រណិប័តន៍ព្រះ។
អ្នកផ្សេងទៀតស្អប់និង
មិនស្តាប់បង្គាប់ព្រះ។



ថ្ងៃមួយព្រះមាន
បន្ទូលអ្វីដែល
គួរឱ្យភ្ញាក់ផ្អើល។



ព្រះបានប្រាប់ណូអេថា៖
"ខ្ញុំនឹងបំផ្លាញពិភព
អាក្រក់នេះ។ មានតែ
គ្រួសាររបស់អ្នកប៉ុណ្ណោះដែល
នឹងត្រូវបានសង្គ្រោះ។"



ព្រះបានព្រមានណូអេថាទឹកជំនន់ដ៏
ធំនឹងមកដល់ហើយគ្របដណ្តប់លើ
ផែនដី។ ណូអេត្រូវបញ្ជាថា៖ "សង់
ទូកឈើទូកធំល្មមសម្រាប់គ្រួសាររបស់អ្នក
និងសត្វជាច្រើន"។ ព្រះបានប្រទានការ
ណែនាំយ៉ាងពិត
ប្រាកដដល់

ណូអេ។

ណូអេ
រវល់!



មនុស្សប្រហែលជា
សើចចំអកនៅពេល
ល្អាអេពន្យល់ពីមូល
ហេតុដែល
គាត់ធ្វើ

ទុកជំ។
ល្អាអេបាន
បន្តសាងសង់។
គាត់ក៏បន្តប្រាប់
មនុស្សអំពីព្រះ។ គ្មាន
នរណាម្នាក់ស្តាប់ទេ។



ល្អាអេមានជំនឿយ៉ាងខ្លាំង។ គាត់ជឿលើព្រះ
ទោះបីភ្លៀងមិនដែលធ្លាក់ពីមុនក៏ដោយ។ មិន
យូរប៉ុន្មានទូកធំនោះបាន
ត្រៀមរួចជាស្រេចដើម្បី


ផ្ទុកនូវភ្លៀង
ផ្ទុកផ្ទុក។



ឥឡូវនេះសត្វបានមកដល់ហើយ។ ព្រះជាម្ចាស់
បាននាំមកនូវប្រភេទសត្វចំនួនប្រាំពីរប្រភេទ
ពីប្រភេទទៀត។




បក្សីធំនិងតូចសត្វតូចនិងខ្ពស់បានឆ្លើយ
ដំណើរទៅទូកធំ។




ប្រហែលជាមនុស្សស្រែកជេរប្រមាថល្អអេនៅ
ពេលគាត់ផ្ទុកសត្វ។ ពួកគេមិនបាន
ឈប់ធ្វើបាបព្រះទេ។ ពួកគេមិន
បានសុំចូលក្នុងទូកជំនោះទេ។





ទីបំផុតសត្វនិង
 បក្សីទាំងអស់បាន
 ស្ថិតនៅលើនោះ។
 "ចូលមកក្នុងទូកធំ"
 ព្រះបានអញ្ជើញលោកអេ។






"អ្នកនិង
 គ្រួសាររបស់អ្នក"
 ណូអេប្រេពនកូន
 ប្រុសបីនាក់និងប្រេពន
 របស់គេបានចូលក្នុងទូកធំ។
 បន្ទាប់មកព្រះបានបិទទ្វារ!



បន្ទាប់មកភ្ញៀវបានមកដល់។
ភ្ញៀវដ៏ធំមួយបានគ្របដណ្តប់លើផែន
ដីអស់រយៈពេលសែសិបថ្ងៃនិងយប់។





ទឹក
ជំនន់បានជន
លិចទឹក្រុងនិងភូមិ។
នៅពេលភ្លៀងឈប់សូម្បីតែភ្នំ
ក៏នៅក្រោមទឹកដែរ។ អ្វីៗទាំងអស់
ដែលដកដង្ហើមខ្យល់បានស្លាប់។





នៅពេលទឹកឡើងទូកធំ
បានអណ្តែតពីលើ។ វា
ប្រហែលជាងងឹតនៅខាង
ក្នុងប្រហែលជារដិបរដុប
ហើយប្រហែលជាគួរឱ្យ
យឺតយ៉ាវ ប៉ុន្តែទូកធំបាន
ការពារណាអេពីទឹកជំនន់។



បន្ទាប់ពីទឹកជំនន់ប្រាំខែព្រះបាន
បញ្ជូនខ្យល់ស្អុត។ យឹត ៗ ទឹកជំ
បានមកសម្រាកខ្ពស់នៅលើភ្នំអា
រ៉ាភ័ត។ ល្អអេបាននៅខាងក្នុង
សែសិបថ្ងៃ

ទៀតនៅ
ពេលទឹកធ្លាក់ចុះ។



ណូអេបានបញ្ជូនសត្វកែកនិងព្រាបមួយក្បាល
ចេញពីបង្គោលបើកទូក។ ដោយមិនស្វែងរក
កន្លែងស្នាក់ស្នាក់ដើម្បីសម្រាកសត្វព្រាបបាន
ត្រលប់មកណូអេវិញ។



មួយសប្តាហ៍ក្រោយមកណាអេបានព្យាយាមម្តង ទៀត។



សត្វព្រាបបានត្រលប់
មកវិញជាមួយនិងស្លឹក
អូលីវនៅក្នុងចំពុះ
របស់វា។ នៅសប្តាហ៍ក្រោយ
ណាអេបានដឹងថាផែន
ដីស្អាតដោយសារព្រាបមិន
ត្រលប់មកវិញ។



ព្រះបានប្រាប់ល្អាអេថាដល់ពេលចាកចេញពី
ទូកធំហើយ។ ជាមួយគ្នាល្អាអេនិង
គ្រួសាររបស់គាត់បានដឹក
សត្វទាំងនោះ។



ណាអេពិតជាមានអារម្មណ៍
ដឹងគុណមែន!
គាត់បានសង់
អាសនៈមួយហើយ
ថ្វាយបង្គំព្រះដែលបាន
ជួយសង្គ្រោះគាត់និង
គ្រួសារគាត់ពីទឹកជំនន់
ដ៏អាក្រក់។



ព្រះជាម្ចាស់
បានប្រទានការ
សន្យាដ៏អស្ចារ្យដល់
ណាអេ។ ទ្រង់មិនបញ្ជូន
ទឹកជំនន់មកជំនុំជម្រះ

អំពើបាបរបស់
មនុស្សទៀតឡើយ។



ព្រះបានប្រទាន
ការរំgreatកដ៏អ
ស្មារ្យអំពីការសន្យា
របស់ទ្រង់។

ក្នុងនាម
សញ្ញានៃការ
សន្យារបស់ព្រះ។





ណូអេនិងគ្រួសាររបស់
 គាត់បានរកឃើញការចាប់ផ្តើម
 ថ្មីបន្ទាប់ពីទឹកជំនន់។ យូរ ៗ
 ទៅកូនចៅរបស់គាត់បានដើរ
 ឱ្យផែនដីទាំងមូលឡើងវិញ។

ប្រជាជាតិទាំង
 អស់នៅលើ
 ពិភព

លោកបានមកពីណូ
 អេនិងកូន ៗ របស់គាត់។



ល្អាអេនិងទឹកជំនន់ធំ

រឿងមួយពីព្រះបន្ទូលរបស់ព្រះគឺព្រះគម្ពីរ

ត្រូវបានរកឃើញនៅក្នុង

លោកុប្បត្តិ ៦-១០

"ច្រកចូលពាក្យរបស់អ្នកផ្តល់ព័ន្ធ។"

ទំនុកដំកើង ១១៩:១៣០



၆ပဲ



រឿងព្រះគម្ពីរនេះប្រាប់យើងអំពីព្រះដ៏អស្ចារ្យរបស់យើង
ដែលបានបង្កើតយើងហើយដែលចង់អោយអ្នកស្គាល់
ទ្រង់។

ព្រះដឹងថាយើងបានធ្វើអំពើអាក្រក់ដែលទ្រង់ហៅថា
បាប។ ការដាក់ទណ្ឌកម្មចំពោះអំពើបាបគឺសេចក្តី
ស្លាប់ប៉ុន្តែព្រះស្រឡាញ់អ្នកខ្លាំងណាស់ទ្រង់បានបញ្ជូន
ព្រះរាជបុត្រាតែមួយរបស់ទ្រង់គឺព្រះយេស៊ូវមកសុគត
នៅលើឈើឆ្កាងហើយត្រូវទទួលទោសចំពោះអំពើបាប
របស់អ្នក។ បន្ទាប់មកព្រះយេស៊ូវបានមានព្រះជន្មរស់
ឡើងវិញហើយត្រឡប់ទៅផ្ទះវិញទៅស្ថានសួគ៌!
ប្រសិនបើអ្នកជឿលើព្រះយេស៊ូវហើយសុំឱ្យទ្រង់អត់
ទោសបាបរបស់អ្នកនោះទ្រង់នឹងធ្វើ! ទ្រង់នឹងយាង
មកហើយរស់នៅក្នុងអ្នកឱ្យរស់នេះហើយអ្នកនឹងរស់
នៅជាមួយទ្រង់ជារៀងរហូត។



ប្រសិនបើអ្នកជឿថានេះជាការពិតសូមនិយាយទៅ
កាន់ព្រះ៖

សូមគោរពព្រះយេស៊ូវខ្ញុំជឿថាអ្នកគឺជាព្រះហើយបាន
ក្លាយជាបុរសម្នាក់ដែលត្រូវស្តាប់ជំនួសអំពើបាបខ្ញុំ
ហើយឥឡូវនេះអ្នករស់ឡើងវិញ។ សូមចូលមកក្នុងជីវិត
ខ្ញុំហើយអត់ទោសបាបខ្ញុំដើម្បីឱ្យខ្ញុំអាចមានជីវិតថ្មី
ឥឡូវនេះហើយថ្ងៃណាមួយនឹងនៅជាមួយអ្នកជារៀងរ
ហូត។ ជួយខ្ញុំឱ្យស្តាប់បង្គាប់អ្នកហើយរស់នៅដើម្បីអ្នក
ជាកូនរបស់អ្នក។ អាម៉ែន។

អានព្រះគម្ពីរហើយនិយាយជាមួយព្រះជារៀងរាល់ថ្ងៃ!
យ៉ូហាន ៣:១៦

